



អេស៊ីលីដា ត្រេននិង សេនដឺរ

ACLEDA Training Center Ltd.

ការិយាល័យកណ្តាល

លេខ : អត្រស ២៤១១ /១៤

អគ្គនាយក អេស៊ីលីដា ត្រេននិង សេនដឺរ គោរពបូក

តំណាងសមាជិក-សមាជិកក្រុមគ្រូបង្វឹកហ្វឹកហ្វឺនៃ នាយកដ្ឋានឥណទាន នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល និងការិយាល័យបណ្តុះបណ្តាល

កម្មវត្ថុ : គ្រូបង្វឹកហ្វឹកហ្វឺនការងារដំបូងសម្រាប់កម្មករនិយោជិតដែលត្រូវបានដំឡើងផ្លូវថ្នាក់ជា ប្រធាន-អនុប្រធាន ភ្នាក់ងារឥណទានសាខា និងភ្នាក់ងារជំនួយឥណទានខ្នាតមធ្យមនាយក អេស៊ីលីដា ភីអិលស៊ី សាខារាជធានី-ខេត្ត-ក្រុង និងសាខាស្រុកកម្រិត" ក " (In-Class Training)

- យោង :**
- សេចក្តីសម្រេចលេខ : អត្រស ០៩៧/១៤ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ គោលការណ៍ប្រតិបត្តិ ហ្វឹកហ្វឺន និងអភិវឌ្ឍន៍ធនធានមនុស្ស ។
 - អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ និងគាំទ្រ លើសេវាហ្វឹកហ្វឺនផ្ទៃក្នុងកម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង អេស៊ីលីដា ត្រេននិង សេនដឺរ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ និងការធ្វើសោធនកម្ម ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ។
 - សេចក្តីសម្រេចលេខ : អត្រស ១០៥០/១៤ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ កម្មវិធីហ្វឹកហ្វឺនការងារដំបូង សម្រាប់កម្មករនិយោជិត ដែលត្រូវបានដំឡើងថ្នាក់និង / ឬផ្លាស់ប្តូរមុខតំណែង នៅសាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
 - សេចក្តីសម្រេចលេខ : អត្រស ១៨៨០/១៤ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ ស្តីពីការបន្ថែមមេរៀន " ផលិត-ផល និងសេវាកម្ម " ទៅក្នុងកម្មវិធីហ្វឹកហ្វឺនការងារដំបូង សម្រាប់កម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់និង/ ឬ ផ្លាស់ប្តូរមុខតំណែង នៅលំដាប់សាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
 - លិខិតលេខ : កធម ២៧៣០/១៤ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូង ដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង / ដំឡើងលំដាប់ថ្នាក់ ។
 - លិខិតលេខ : កធម ២៨៦០/១៤ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូង ដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
 - លិខិតលេខ : កធម ២៨៦៥/១៤ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូង ដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
 - លិខិតលេខ : កធម ២៩០៣/១៤ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូង ដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង / ដំឡើងលំដាប់ថ្នាក់ ។
 - លិខិតលេខ : កធម ២៩៣១/១៤ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូង ដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។

- លិខិតលេខ : កធម ២៩៧៦/១៤ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូង ដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
- តម្រូវការចាត់ ដើម្បីឲ្យកម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ឬផ្លាស់ប្តូរមុខតំណែងទទួលបាននូវចំណេះដឹង ជំនាញ ស្របតាមមុខតំណែង ។

តបតាមកម្មវត្ថុ និងយោងខាងលើ អេស៊ីលីដា ត្រេននិង សេនធីរ នឹងមានរៀបចំបើកវគ្គហ្វឹកហ្វឺនការងារដំបូង (In-Class Training) សម្រាប់កម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ជា **ប្រធាន-អនុប្រធានភ្នាក់ងារឥណទានសាខា និងភ្នាក់ងារជាន់ខ្ពស់ឥណទានខ្នាតមធ្យមធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាព័ទ្ធជានី-ខេត្តក្រុង និងសាខាស្រុកកម្រិត" ក "** ដូចមានរាយនាមខាងក្រោម ៖

១- លោក ចាម ខឿន	ប្រធានភ្នាក់ងារឥណទាន	សាខាស្រុកអង្គរជ័យ-ឃុំភ្នំកុង
២- លោក គី មូរ៉ា	ប្រធានភ្នាក់ងារឥណទាន	សាខាក្រុងផ្សារលើ
៣- លោក លង់ ពន្លឺវិទ្ធី	ប្រធានភ្នាក់ងារឥណទាន	សាខាពោធិ៍សែនជ័យ (តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ)
៤- លោក លឹម រត្ន	ប្រធានភ្នាក់ងារឥណទាន	សាខាស្រុកកំពង់ត្រាច-ឃុំកំពង់ត្រាចខាងកើត
៥- លោក គង់ សំរិត	អនុប្រធានភ្នាក់ងារឥណទាន	សាខាស្រុកថ្មពួក-ឃុំថ្មពួក
៦- លោក ផុន ចាន់ថុ	អនុប្រធានភ្នាក់ងារឥណទាន	សាខាស្រុកកងមាស-ឃុំពាមជីកង
៧- លោក ឡុង គឹមសេង	អនុប្រធានភ្នាក់ងារឥណទាន	សាខាចោមចៅ
៨- លោក ឧង សុភ័ក្ត្រ	អនុប្រធានភ្នាក់ងារឥណទាន	សាខាស្រុករតនមណ្ឌល-ឃុំស្តៅ
៩- លោក អៀ សុខលឹម	ភ្នាក់ងារជាន់ខ្ពស់ឥណទានខ្នាតមធ្យម	សាខាស្រុកបវេល-ឃុំបវេល
១០- លោក អ៊ុន ចុត្តា	ភ្នាក់ងារជាន់ខ្ពស់ឥណទានខ្នាតមធ្យម	សាខាខេត្តកណ្តាល

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅ**អេស៊ីលីដា ក្រុងនិង សេនធីរ ជាន់ខ្ពស់ មន្ទីរស្រាវជ្រាវបណ្តុះបណ្តាល** ។

អាស្រ័យហេតុនេះ សូមតំណាងសមាជិក-សមាជិកាក្រុមគ្រូហ្វឹកហ្វឺន មេត្តាចាត់ចែងបណ្តាលការហ្វឹកហ្វឺនដល់កម្មករនិយោជិតដែលមានមុខតំណែងដូចបានរៀបរាប់ខាងលើតាមកាលបរិច្ឆេទនិងទីកន្លែងដូចបានជម្រាបជូន ។

សូមតំណាងសមាជិក-សមាជិកាក្រុមគ្រូហ្វឹកហ្វឺន ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។

ភ្នំពេញ, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤
ជ, អគ្គនាយក

នាយិកាការិយាល័យសិក្សា និងកិច្ចការទូទៅ

ជូនគ្រប់មកជាមួយ

- កាលវិភាគវគ្គហ្វឹកហ្វឺន

បន្ថែមជូន

- នាយកប្រតិបត្តិឥណទាន
- នាយកប្រតិបត្តិអភិវឌ្ឍន៍ផលិតផល
 " ដើម្បីជូនជ្រាវជ្រាវជាន់ខ្ពស់ "
- នាយក-នាយិកា ធនាគារ អេស៊ីលីដា សាខាស្រុកឈូក-ឃុំសត្វពង, សាខាក្រុងផ្សារលើ, សាខាស្រុកអង្គស្នួល-ឃុំបែកចាន, សាខាស្រុកកងមាស-ឃុំពាមជីកង, សាខាចោមចៅ, សាខាស្រុកថ្មពួក-ឃុំថ្មពួក, សាខាខេត្តកំពត-កែប, សាខាស្រុករតនមណ្ឌល-ឃុំស្តៅ, សាខាស្រុកបវេល-ឃុំបវេល និងសាខាខេត្តកណ្តាល

" ដើម្បីជូនជ្រាវជ្រាវជាន់ខ្ពស់ និងទាត់បញ្ជូន "

- ឯកសារ-កាលប្បវត្តិ

This is an electronic letter sent by Sovanne Tourt

ការវិនិច្ឆ័យកម្មវិធី


- ប្រធានបទ** : វគ្គហ្វឹកហ្វឺនការងារជំហូង (In-Class Training)
- អ្នកចូលរួម** : ប្រធាន-អនុប្រធានភ្នាក់ងារឥណទានសាខា និងភ្នាក់ងារជាន់ខ្ពស់ឥណទានខ្នាតមធ្យម
- កាលបរិច្ឆេទ** : ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤
- ទីកន្លែង** : អេស៊ីស៊ីវា ក្រុងភ្នំពេញ សេនាដ័រ ជាន់ទី២ បន្ទប់ប្រាសាទបន្ទាយក្រី
- រៀបចំដោយ** : នាយកដ្ឋានឥណទាន

កាលបរិច្ឆេទ	ម៉ោង	មេរៀន	គ្រូឧទ្ទេស	
17-11-14	07:30-07:45	បើកវគ្គហ្វឹកហ្វឺន	នាយកប្រតិបត្តិឥណទាន	
	07:45-08:45	ការគ្រប់គ្រង និងក្រុមសីលធម៌	លោក ឌី ឌីច័ន្ទធីត	
	08:45-09:45	គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃលទ្ធផលការងារកម្មករនិយោជិត	អ្នកស្រី សុខ ឆាយអេង	
	Coffee Break			
	10:00-11:00	គោលការណ៍ និងនីតិវិធី ស្តីពីការឧបត្ថម្ភប្រាក់បៀវត្សរ៍ និងការឧបត្ថម្ភប្រាក់នានា	កញ្ញា សុខ ម៉ារីណេត	
	11:00-12:00	កំហុស និងការដាក់ទោសវិន័យ	លោក ប៊ូ សុភ័ក្ត្រា	
	Afternoon			
	13:00-14:00	នីតិវិធីនៃការសុំអនុញ្ញាតច្បាប់ឈប់សម្រាក និងការទូទាត់ការឈប់សម្រាកប្រចាំឆ្នាំ	អ្នកស្រី ប៊ុលី ភូថា	
	14:00-15:00	នីតិវិធីចុះតាមដានសារវត្ត/សម្រង់ព័ត៌មានដល់លំនៅឋាន	លោក រស់ សេរីសោភា	
	Coffee Break			
15:10-15:40	ផលិតផល និងសេវាកម្ម	នាយកប្បនវិវឌ្ឍន៍ផលិតផល		
15:40-16:30	តួនាទី និងភារកិច្ចរបស់ ប្រធាន / អនុប្រធានភ្នាក់ងារឥណទានសាខា	នាយកប្បនវិវឌ្ឍន៍ឥណទាន		
18-11-14	07:30-09:00	គោលការណ៍បរិស្ថានសង្គម ហានិភ័យបរិស្ថាន នៃស្ថាប័នធនាគារ	នាយកប្បនវិវឌ្ឍន៍ឥណទាន	
	Coffee Break			
	09:10-12:00	នីតិវិធី និងទម្រង់គំរូឥណទាន	នាយកប្បនវិវឌ្ឍន៍ឥណទាន	
	Afternoon			
13:00-14:55	ការវាយតម្លៃទ្រព្យដាក់ធានា	នាយកប្បនវិវឌ្ឍន៍ឥណទាន		

18-11-14	Coffee Break				
	15:05-16:30	ការគ្រប់គ្រងផលិតភាពការងារឥណទាន	នាយកដ្ឋានឥណទាន		
19-11-14	07:30-09:50	ការគ្រប់គ្រងឥណទាន		នាយកដ្ឋានឥណទាន	
	Coffee Break				
	10:00-11:00	របត់ថ្មីក្នុងការផ្តល់ឥណទាន	នាយកដ្ឋានឥណទាន		
	11:00-12:00	ការគ្រប់គ្រងហានិភ័យឥណទាន			
	Afternoon				
	13:00-15:00	នីតិវិធីដោះស្រាយបំណុល	នាយកដ្ឋានឥណទាន		
	Coffee Break				
	15:10-16:30	ការវិភាគគម្រោងវិនិយោគ	នាយកដ្ឋានឥណទាន		
20-11-14	07:30-10:00	ការរៀបចំបំពេញគម្រោងជំនួញឥណទានមធ្យម <ul style="list-style-type: none"> - របាយការណ៍លទ្ធផល - តារាងតុល្យការ - របាយការណ៍ទុនបង្វិល - របាយការណ៍លំហូរសាច់ប្រាក់ - អនុបាតហិរញ្ញវត្ថុ 		នាយកដ្ឋានឥណទាន	
	Coffee Break				
	10:10-12:00	ការរៀបចំបំពេញគម្រោងជំនួញឥណទានមធ្យម <ul style="list-style-type: none"> - របាយការណ៍លទ្ធផល - តារាងតុល្យការ - របាយការណ៍ទុនបង្វិល - របាយការណ៍លំហូរសាច់ប្រាក់ - អនុបាតហិរញ្ញវត្ថុ 	នាយកដ្ឋានឥណទាន		
	Afternoon				
	13:00-14:25	ការរៀបចំបំពេញគម្រោងជំនួញឥណទានមធ្យម <ul style="list-style-type: none"> - របាយការណ៍លទ្ធផល - តារាងតុល្យការ - របាយការណ៍ទុនបង្វិល - របាយការណ៍លំហូរសាច់ប្រាក់ - អនុបាតហិរញ្ញវត្ថុ 			
Coffee Break					
	14:35-16:30	ការបំពេញសំណើសុំឥណទាន	នាយកដ្ឋានឥណទាន		

21-11-14	07:30-09:30	ការត្រួតពិនិត្យគុណភាពឥណទានតាមប្រព័ន្ធ Globus and Click Loan	នាយកដ្ឋានឥណទាន
	Coffee Break		
	09:40-10:50	នីតិវិធីក្នុងការចាត់ចែង គ្រប់គ្រងប្រើប្រាស់ព័ត៌មានឥណទានអតិថិជន	នាយកដ្ឋានឥណទាន
	10:50-11:45	គោលការណ៍ការពារអតិថិជន	
11:45-12:00	មិនវគ្គហ្វឹកហ្វឺន	នាយកប្រតិបត្តិឥណទាន	

ត្រួតពិនិត្យដោយ
ប្រធានផ្នែកហ្វឹកហ្វឺនខាងក្នុងស្តីទី



មូល សារ៉ាត់

ភ្នំពេញ, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤

រៀបចំដោយ



ហាត់ គីមហ៊ាន